


នយោបាយឈ្នះឈ្នះរបស់ ហ៊ុន-សែន

បន្ទាប់ពីយួនវាយកំទេចរបបសាធារណរដ្ឋខ្មែរដឹកនាំដោយលោក សេនាប្រមុខលន់នល់នៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥មក,យួនបានសំលាប់ ប្រជាជនខ្មែរអស់ជាង៣លាននាក់ ហើយយួនបានលើកកងទ័ពចំនួនជាង ២០០.០០០នាក់ វាយលុកលុយឈ្លានពានខ្មែរជាចំហរដោយពាក់ផ្លាកថា រំដោះខ្មែរចេញពីរបបវាលពិឃាត។ ដើម្បីរក្សាទឹកដីដែលជាកេរ្តិ៍មរតកចុង ក្រោយរបស់ខ្មែរ បានញ៉ាំងអោយវិវេជនខ្មែរជាច្រើន ស្មគ្រីចិត្តចូលបំរើកង ទ័ពដោយមិនមានប្រាក់ខែ និងស្បៀងអាហារគ្រប់គ្រាន់ឡើយ ថែមទាំង ខ្វះខាតទាំងសព្វាវុធ និងសំភារៈសឹកទៀតផង ជាពិសេសគឺរណសិរ្ស ជាតិរំដោះប្រជាពលរដ្ឋខ្មែរ (KPNLF) តែម្តង បានរួមដៃជាមួយអ្នកជាតិ និយមខ្មែរមកពីគណបក្សផ្សេងៗទៀត បានធ្វើពលិកម្មលះបង់សាច់ ស្រស់ឈាមស្រស់ដើម្បីវាយបណ្តោញយួនចេញពីទឹកដីខ្មែរ រហូតដល់មាន



កិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ខែ តុលាឆ្នាំ១៩៩១។ ទោះបីជាមានអ៊ុនតាក់ (UNTAC) ជួយរៀបចំការបោះឆ្នោតជា សាកល និងបង្កើតរដ្ឋាភិបាលប្រជា ធិបតេយ្យសំរាប់កម្ពុជានៅឆ្នាំ១៩៩៣ យ៉ាងណាក៏ដោយ ក៏នៅតែសារជាតិផ្លែ ខ្វាក់កន្ទុយខ្មៅនហ៊ុនសែន បានធ្វើរដ្ឋ ប្រហារថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៩៧ រួចបង្កើតគណៈកម្មាធិការជាតិរៀបចំបន្តិ

សន្លឹកឆ្នោតជាតិយកឈ្នះគ្រប់អាណត្តិ ហើយអាអ្នកលេងភ្នែកទោល ហ៊ុន-សែនរូបនេះ បានដាក់ចេញនៅនយោបាយឈ្នះឈ្នះ ដើម្បីសំរេចសុបិន្ត

ហ្វូ-ដឹមិញ ក្នុងការរំលាយពូជសាសន៍ខ្មែរ និងប្រែក្លាយប្រទេសខ្មែរអោយទៅជាអាណាខេត្តរបស់យួន។

តើសមិទ្ធិផលនយោបាយឈ្នះឈ្នះរបស់អាមេករកលេងភ្នែកទោលក្បត់ជាតិ ហ៊ុន-សែន អាយ៉ងយួន មានអ្វីខ្លះ?

១-នយោបាយឈ្នះឈ្នះលើច្បាប់អន្តរជាតិ៖

_ដើម្បីសំរេចសុបិន្តបិសាចហ្វូ-ដឹមិញជាស្ថាពរនោះ, អាមេករកលេងភ្នែកទោលហ៊ុន-សែន បានរំលោភច្បាប់អន្តរជាតិ ដោយរំលោភកិច្ចព្រមព្រៀងក្រុង



ប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ដោយបានធ្វើរដ្ឋប្រហារនៅថ្ងៃទី៥-៦ខែកក្កដា ឆ្នាំ១៩៩៧កំទេចពួកអ្នកលទ្ធិប្រជាធិបតេយ្យខ្មែរ ដឹកឫសដុតគល់បំផ្លាញអ្នកស្នេហាជាតិខ្មែរ និងវិវៈជនខ្មែរ

អោយវិនាសស្ទើរគ្មានសេសសល់ ហើយទីបំផុតនាំប្រទេសជាតិខ្មែរទំលាក់ចូលក្នុងជ្រោះមរណៈចង្កូមបិសាចយួនកុម្មុយនីស្តសារជាថ្មីដូចឆ្នាំ១៩៧៥-១៩៩៣ ព្រមទាំងរំលាយជាតិខ្មែរតាមនយោបាយពិឃាតបែបថ្មីស្អីគេនោះ!។ ជាពិសេសជាងនេះទៅទៀតនោះគឺអាមេករក្បត់ជាតិ **ហ៊ុន-សែន** បានលួចចុះអនុសញ្ញាបំពេញបន្ថែម ជាមួយក្រុងហាណូយ ដោយបានទទួលស្គាល់ឡើងវិញនៅសន្ធិសញ្ញាខុសច្បាប់ជាមួយយួននៅឆ្នាំ១៩៧៩, ១៩៨២, ១៩៨៣ និង១៩៨៥ ដែលជាការរំលោភលើកិច្ចព្រមព្រៀងក្រុងប៉ារីសនៅក្នុងការការពារបូរណភាព និងអធិបតេយ្យភាពទឹកដីខ្មែរ។

_អាមេករក្បត់ជាតិ **ហ៊ុន-សែន** អាយ៉ងយួនបានរំលោភទៅលើសេចក្តីប្រកាស

សាកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (Universal Declaration of Human Right) ថ្ងៃទី១០ ធ្នូ ១៩៤៨ ដោយបានប្រព្រឹត្តិអំពើឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិរាប់មិនអស់ ជាពិសេសគឺ ទារុណកម្ម ឃាតកម្ម ភេរវកម្ម និងការប្លន់ដីធ្លីពីប្រជាជនខ្មែរដោយប្រើចុងកាណ្តង និងការ ចាប់ប្រជាជនខ្មែរស្លូតត្រង់ដាក់គុកធ្វើទារុណកម្មតាមតែអំពើចិត្ត។

២-នយោបាយឈ្នះឈ្នះលើវីរៈជនស្នេហារជាតិខ្មែរ៖

នៅក្រោមការដឹកនាំរបស់អាមេក្សាតំណាងជាតិហ៊ុន-សែន ក្រៅពីកាត់ទឹក ដីខ្មែរអោយយួន កាប់ព្រៃឈើខ្មែរ និងប្រមូលធនធានភោគទ្រព្យខ្មែរដឹកទៅ កាន់ប្រទេសយួន គឺមានតែកាប់សំលាប់ ចាប់ដាក់គុកធ្វើទារុណកម្ម និង បាញ់ប្រហារវីរៈជនខ្មែរ និងពួកអ្នកស្នេហារជាតិខ្មែរតែប៉ុណ្ណោះ។ ទោះបីជា វីរបុរសខ្មែរ និងអ្នកជាតិនិយមខ្មែរសុខចិត្តបញ្ឈប់សង្គ្រាម និងអនុវត្តតាម ផែនការសន្តិភាពរបស់អង្គការសហប្រជាជាតិក៏ដោយ ក៏របបមេក្សាតំ ណាងជាតិហ៊ុន-សែន បានធ្វើរដ្ឋប្រហារប្លន់យកអំណាច រួចប្រើគ្រប់ឧបាយ កលពិសពុលដើម្បីសំលាប់រំលាយពូជសាសន៍ខ្មែរ ជាពិសេសដឹករំលើង ឬសគល់អ្នកស្នេហាជាតិខ្មែរ និងវីរបុរសខ្មែរជាបន្តបន្ទាប់ឥតឈប់ឈរដូច ជាករណី៖

- _សំលាប់លោកវីរៈបុរស **សក់-ស៊ុតសាខន** ដោយប្រើថ្នាំបំពុលដាក់ក្នុងស្រា។
- _សំលាប់លោកវីរៈបុរស**ព្រំ-វិត** ដោយប្រើថ្នាំបំពុលដាក់ក្នុងម្ហូបម្ហូរ។ លោកវីរៈ បុរស**ព្រំ-វិត** គឺអតីតជាប្រធានជំរុំភ្នំបន្ទាត់នៅសុខសាន, និងជាអគ្គមេបញ្ជាការ រួមត្រួតខាងស៊ុនសានផង និងសីហានុផង។
- _សំលាប់លោកវីរៈបុរស **ធ្នូ-ធន់** ដោយប្រើថ្នាំបំពុល។ លោកវីរៈបុរស **ធ្នូ-ធន់** អតីតគឺជាប្រធានរដ្ឋបាលជំរុំវិទ្ធិសែន។

_សំលាប់លោកវីរៈបុរស ជា-វិទ្ធិឈុត ដោយកាត់ក្បាលរបស់លោកវីរៈ
បុរសជា-វិទ្ធិឈុត នៅលើកំពូលភ្នំប្រសិទ្ធិ រួចទាត់ទំលាក់ចុះពីលើកំពូលភ្នំ
ប្រសិទ្ធិចុះមកក្រោម នៅក្នុងពេលធ្វើរដ្ឋប្រហារនៅថ្ងៃទី៥-៦ខែកក្កដាឆ្នាំ
១៩៩៧។ លោកវីរៈបុរសជា-វិទ្ធិឈុត អតីតជាប្រធានជំរុំណាងចាន់។

_ប្រើគ្រឿងញៀនដាក់ឡានរបស់លោកឡែ-វីរៈ និងយួន-រឿន រួចចាប់
លោកទាំងពីរដាក់គុកទាំងអយុត្តិធម៌។

_ប្រើថ្នាំបំពុលសំលាប់លោកវីរៈបុរស ទា-បែន អតីតជាឥស្សរៈជនជាន់
ខ្ពស់របស់ហ្វុនស៊ីនបិច។

_ប្រើថ្នាំបំពុលថ្នាំសំលាប់លោកទន់ចាយ ទោះបីលោកទន់-ចាយចុះចូលវាក៏
ដោយ ក៏នៅតែវាសំលាប់ ព្រោះថាផែនការរបស់អាមេក្រូតជាតិ
ហ៊ិនសែនអាយ៉ងយួន គឺវាសំលាប់ទាល់តែអស់នៅវីរៈជនស្នេហាជាតិដែល
ធ្លាប់ធ្វើការតស៊ូប្រឆាំងនឹងអតីតរដ្ឋាភិបាលអាយ៉ងយួន។

_អាមេក្រូតជាតិយាតករហ៊ិន-សែន បានបង្កើតក្រុមភេរវកម្មខ្លួនវា រួចហើយ
ចាប់វីរៈជនខ្មែរអ្នកស្នេហារជាតិខ្មែរដាក់គុករាប់មិនអស់ ដូចជាចលនា CFFជា
ដើម។

_កាត់អណ្តាត និងខ្វះភ្នែកលោកវីរៈបុរសហ្វូ-សុខ នៅកណ្តាលក្រសួង
មហាផ្ទៃនៅក្នុងពេលធ្វើរដ្ឋប្រហារនៅថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៩៧។

_កាត់ក្បាលលោកចៅ-សម្បត្តិ យកទៅពុះជាពីរ រួចខ្វះខ្វែរចេញពីលលាស់
ក្បាលរហូតដល់តែអស់ នៅផ្ទះជំរុំទូលក្រសាំងនៅក្នុងពេលធ្វើរដ្ឋប្រហារនៅ
ថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៩៧។

_ប្រើល្បិចបណ្តេញលោកសម-រង្ស៊ី ចេញពីស្រុក ដោយកាត់ទោស
កំបាំងមុខអោយជាប់គុកជាង១០ឆ្នាំ។

អាអ្នកលេងភ្នែកទោលបានសំលាប់អ្នកនយោបាយរាប់មិនអស់
រួមទាំងវេជនអ្នកស្នេហាជាតិ និងសកម្មជនការពារព្រៃឈើផងដែរ។ សូម្បី
តែកូនចៅវា ក៏វាសំលាប់ចោលដែរ ដើម្បីបំបាត់ភស្តុតាងនៅក្នុងការសំរេច
នៅនយោបាយឈ្នះឈ្នះរបស់វា។

លោកទីប្រឹក្សា និងជាអង្គរក្សរបស់អាមេក្សត់ជាតិ ហ៊ិនសែន
អាយ៉ងយួនបានបញ្ជាក់ថា «បញ្ជីពួកឥស្សរជនជាន់ខ្ពស់ និងពួកអ្នកតស៊ូ
ស្ថិតនៅដៃហ៊ិនសែនទាំងអស់។ ហ៊ិនសែនសំលាប់ចោលទាល់តែអស់»។

៣-នយោបាយឈ្នះឈ្នះលើបូរណភាពទឹកដីខ្មែរ៖

ក្នុងសម័យមហាលោត
ផ្លោះមហាអស្ចារ្យរបស់អាសត្វនរក
ហ៊ិន-សែន មិនត្រឹមតែពូកែខាង
សំលាប់ប្រជាជនខ្មែរដើម្បីគាប់ចិត្ត
ចៅហ្វាយយួន និងបញ្ចូលជនជាតិ
យួនពេញណែនតាន់តាប់ពេញស្រុក
ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពូកែ
ខាងកាត់ទឹកដីខ្មែរទៅអោយយួន
ទៀតផង កាត់តាំងពីទឹកដីព្រំដែន
សមុទ្រ កោះត្រល់ និងកោះនានា



ជាច្រើន រហូតដល់ប្រទេសខ្មែរលែងមានច្រកសមុទ្រអន្តរជាតិ សំរាប់
អោយកប៉ាល់បរទេសចេញចូលធ្វើពាណិជ្ជកម្ម និងសំរាប់ទំនាក់ទំនងគ្នា
នៅក្នុងកិច្ចការទូត វិស័យយោធា វប្បធម៌ នយោបាយ.....។ល។

ដូចបងប្អូនជនរួមជាតិខ្មែរទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេសបាន ជ្រាបរួចមកហើយថា «បន្ទាប់ពីយួនសំលាប់ខ្មែរអស់បីលាននាក់ដោយ ពាក់ផ្លាកលាបពណ៌ថាជាខ្មែរក្រហមនោះ យួនបានលើកកងទ័ពជាង២សែន នាក់មកឈ្លានពានលេបត្របាក់ខ្មែរជាចំហរចាប់តាំងពីថ្ងៃទី២៥ខែធ្នូ ឆ្នាំ១៩៧៨ រហូតមកដល់បច្ចុប្បន្ននេះ។ បន្ទាប់ពីយួនឈ្លានពាននិងលេប ត្របាក់ទឹកដីខ្មែរបានជាស្ថាពរហើយ យួនបានលើកបន្តបពពួកដង្ហូរព្រួនបាត សង្គមចោរលួចចោរប្លន់ក្មេងពាលក្មេងអាណាថាអោយគ្រប់គ្រងរដ្ឋាភិបាលអាយ៉ងយួន និងសំលាប់ប្រជាជនខ្មែរជំនួសយួន។ អាមេរិកករក្សត់ជាតិ ហ៊ុនសែនអាយ៉ងយួន អតីតជាចោរលួចខ្វាក់ភ្នែក ត្រូវបានយួនលើក បន្តបអោយកាន់អំណាចនៅប្រទេសកម្ពុជា ដោយអោយចារនារីយួន ឈ្មោះរៀង-ទីទើហៅសាម-ហ៊ាង ក្រោយមជ្ឈមណ្ឌល្មោះមកជាប៊ុន-រ៉ានីនោះ ត្រូវបានអង្គការថ្នាក់លើរបស់យួនចាត់តាំងអោយមកធ្វើជាប្រពន្ធអាមេរិក ករក្សត់ជាតិហ៊ុន-សែន ដើម្បីជួយវា នៅក្នុងផែនការរំលាយពូជសាសន៍ខ្មែរ និងរំលាយទឹកដីខ្មែរអោយទៅជាខេត្តរបស់យួន ដើម្បីសំរេចសុបិន្តបិសាច ហូ-ដឹមិញជាស្ថាពរ។ ក្នុងនាមជាចៅហ្វាយខ្មែរ អាណានិគមយួនបាន បង្ខំអោយមេដឹកនាំអាយ៉ងយួន ចុះសន្ធិសញ្ញានិងកិច្ចព្រមព្រៀងកាត់ទឹក ដីខ្មែរអោយយួនស្ទើរតែអស់គ្មានសល់ ដូចជា៖

_សន្ធិសញ្ញាសន្តិភាព, មិត្តភាព និងកិច្ចសហប្រតិបត្តិការ (A Treaty for Peace, Friendship and Cooperation) នៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ១៩៧៩, រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងរដ្ឋាភិបាលអាយ៉ងរបប សាធារណរដ្ឋប្រជាមានិតកម្ពុជានៅក្រុងភ្នំពេញ, ត្រូវបានចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីយួនឈ្មោះជាន់រ៉ាន់ដុង និងអាយ៉ងហោងសំរិន។

_ កិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រ នៅថ្ងៃទី៧ខែកក្កដាឆ្នាំ១៩៨២, ត្រូវបាន ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមឈ្មោះ វៀង-កូថាច់ និងអាមេយាតករក្បត់ជាតិហ៊ុនសែនអាយ៉ងយួន។

_ កិច្ចព្រមព្រៀងស្តីពីលក្ខន្តិកៈព្រំដែន នៅថ្ងៃទី២០ខែកក្កដាឆ្នាំ១៩៨៣ រវាង សាធារណរដ្ឋសង្គមនិយមវៀតណាម និងរបបអាយ៉ងសាធារណរដ្ឋ ប្រជាមានិតកម្ពុជាត្រូវបានចុះហត្ថលេខាជាមួយគ្នា។

_ **សន្ធិសញ្ញាលុបបំបាត់ព្រំដែនជាតិ (Treaty of Delimitation of National Border)** នៅថ្ងៃទី២៧ធ្នូ ឆ្នាំ១៩៨៥ រវាងខ្មែរ-យួន ត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមឈ្មោះ លោកវៀងកូថាច់ និងអាមេក្បត់ជាតិយាតករហ៊ុន-សែន អាយ៉ងយួន។ ទោះបីជាផែនការសន្តិភាព សំរាប់ប្រទេសកម្ពុជា រៀបចំឡើងដោយអង្គការសហប្រជាជាតិ និង ប្រទេសមហាអំណាចនានា បានញាំងអោយមានកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ បានផ្តល់ឯកភាព, លទ្ធិប្រជាធិបតេយ្យសេរី, អធិបតេយ្យភាព និងបូរណភាពទឹកដីសំរាប់ប្រទេសកម្ពុជា ដោយបានតម្រូវ អោយលុបបំបាត់នៅរាល់សន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយរវាងខ្មែរនិង



ហ៊ុន សែន ក្បត់ជាតិ

យួននៅឆ្នាំ១៩៧៩, ១៩៨២, ១៩៨៣ និង១៩៨៥ ក៏ដោយក៏ អាមេក្បត់ជាតិហ៊ុនសែនបានលួច ចុះសន្ធិសញ្ញាបំពេញបន្ថែម ជាមួយយួននៅថ្ងៃទី១០ខែតុលា ឆ្នាំ២០០៥ ដោយទទួលស្គាល់ និងអនុវត្តឡើងវិញនៅរាល់សន្ធិសញ្ញានិងកិច្ចព្រមព្រៀងរវាងខ្មែរ-

យួននៅឆ្នាំ១៩៧៩, ១៩៨២, ១៩៨៣ និង១៩៨៥ ដែលជាហេតុធ្វើអោយ

ប្រទេសកម្ពុជាបាត់បង់បូរណភាពទឹកដីច្រើនឥតគណនាទៅលើប្រទេសយួន និងសៀម។

<http://ki-media.blogspot.com/2012/12/cambodia-watchdog-council-cwc-condemned.html>

ក្រៅពីនោះនៅមានសៀម និងយួន បានលួចចុះសន្ធិសញ្ញាទ្វេភាគីស្ងាត់ៗ ជាមួយគ្នា ពុះចែកសមុទ្រខ្មែរចែកគ្នានៅឆ្នាំ១៩៩៧ ក្រោយពេលដែលអាមេរិកករក្សត់ជាតិហ៊ុន-សែន ធ្វើរដ្ឋប្រហារនៅថ្ងៃទី៥-៦ខែកក្កដាឆ្នាំ ១៩៩៧។ សន្ធិសញ្ញាទ្វេភាគីយួន-សៀមនៅឆ្នាំ១៩៩៧នេះ បានធ្វើអោយប្រទេសខ្មែរបាត់បង់ដែនសមុទ្រជាច្រើន រហូតដល់ខ្មែរលែងមានច្រកសមុទ្រអន្តរជាតិសំរាប់កប៉ាល់បរទេសចូលមិនធ្វើពាណិជ្ជកម្មជាមួយខ្មែរនេះមិនទាន់គិតពីធនធានធម្មជាតិក្នុងសមុទ្រ ក្រោមដី និងទីតាំងយុទ្ធសាស្ត្រកងទ័ពផង។

អាមេរិកករក្សត់ជាតិហ៊ុន-សែនបានកាត់ទឹកដីខ្មែរ និងបានកាត់ដែនសមុទ្រអោយប្រទេសយួនអស់ជាច្រើនឥតគណនានិងបានបញ្ចូលជនជាតិយួនចូលមកក្នុងប្រទេសខ្មែរដ៏ច្រើនលើសលុបនៅក្នុងដែនការរំលាយពូជសាសន៍ខ្មែរ និងរំលាយទឹកដីខ្មែរ។ ផលវិបាកនៃជនជាតិយួនចូលមកប្រទេសខ្មែរដ៏ច្រើនឥតគណនាបែបនេះ ធ្វើអោយបញ្ហាទីលំនៅកើតឡើងព្រោះគ្មានដីធ្លីអោយជនជាតិយួនរស់នៅ។ ដំណោះស្រាយមានតែប្រើលេសបិតផ្អាកថាដីសម្បទាន, ដីវិនិយោគ និងដីអភិវឌ្ឍន៍តែប៉ុណ្ណោះ រួចអាមេរិកករក្សត់ជាតិហ៊ុន-សែនអាយ៉ងយួន បានបើកយុទ្ធនាការប្លន់ដីធ្លីផ្ទះសំបែបលំនៅដ្ឋានពីប្រជាពលរដ្ឋខ្មែរដោយប្រើចុងកាណុង និងកងកំលាំងប្រដាប់អាវុធ បណ្តេញជនជាតិខ្មែរចេញពីផ្ទះសំបែង លំនៅដ្ឋានភូមិកំណើត និងស្រែចំការរបស់ខ្លួន។ យុទ្ធនាការប្លន់ដីធ្លីត្រូវបានធ្វើ

ឡើងស្ទើរគ្រប់ទីកន្លែង ទូទាំងប្រទេសកម្ពុជា។ ប្រជាជនខ្មែរនៅតាម
 ជនបទដាច់ស្រយ៉ាងព្រៃភ្នំ ត្រូវបានកងកំលាំងរដ្ឋាភិបាលអាយ៉ងយួន
 បាញ់សំលាប់ អ្នកសេសសល់ប្រមូលដាក់គុក ដូចរូបខាងក្រោមនេះ៖



ចំណែកប្រជាជនខ្មែរនៅតាមទី
 ក្រុងត្រូវបានពួកកំលាំងប្រដាប់
 អាវុធរដ្ឋាភិបាលអាយ៉ងយួន
 វាយដំធ្វើទារុណកម្មយ៉ាងសា
 ហ៊ារព្រៃផ្សែនិងចាប់ដាក់គុកហូរ
 ហែរឥតដាច់នៅក្នុងពេលពួកវា
 ធ្វើយុទ្ធនាការប្លន់ដីផ្លូវពីប្រជា
 ពលរដ្ឋខ្មែរយកទៅអោយយួន។



ទាំងនេះហើយជាលទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់អាមេក្រង់
 ជាតិឃាតករហ៊ុន-សែន ធ្វើអោយប្រទេសខ្មែរយើងបាត់បង់បូរណភាពទឹកដី
 ច្រើនឥតគណនា បាត់បង់ទាំងដែនដី បាត់បង់ដែនទឹក បាត់បង់ដែន
 អាកាស បាត់បង់ភោគទ្រពធនធានគ្រប់យ៉ាង និងធ្វើអោយប្រជាជនខ្មែរ
 បាត់បង់ទីលំនៅ បាត់បង់ផ្ទះសំបែងភូមិករ បាត់បង់ដីស្រែចំការ
 បាត់បង់មុខរបរអាជីព រស់នៅតាមជញ្ជើមផ្ទះ ហាលភ្លៀងហាលខ្យល់
 ជ្រកតាមសំយ៉ាងផ្ទះ និងធ្វើអោយកុមារខ្មែរបោះបង់ការសិក្សាដោយសារ
 ឪពុកម្តាយត្រូវរដ្ឋាភិបាលអាយ៉ងយួនបណ្តេញចេញពីផ្ទះសំបែងភូមិករ។

៤-នយោបាយឈ្នះឈ្នះខាងសារពត៌មាន៖



រដ្ឋាភិបាលអាយ៉ងយួនដែលដឹកនាំដោយមេឃោតករក្បត់ជាតិ **ហ៊ុន-សែន** អាយ៉ងយួន បានក្តោបក្រសោបផ្តាច់មុខនៅប្រព័ន្ធយោសនានៅក្នុងដៃ ទាំងវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញសព្វផ្សាយគ្រប់ផ្នែក រួមទាំងផ្នែកអប់រំសិក្សាធិការផងដែរ។

ប្រពន្ធផ្សព្វផ្សាយគ្រប់ផ្នែក និងសារពត៌មានទូទាំងប្រទេសខ្មែរគឺ សុទ្ធតែជាឧបករណ៍ផ្តាច់មុខរបស់អាមេឃោតករក្បត់ជាតិ**ហ៊ុន-សែន**អាយ៉ង យួនទាំងអស់ ហើយរាល់វិវេជនខ្មែរ និងអ្នកស្នេហាជាតិខ្មែរណាមួយដែល ហ៊ានរិះគន់ ឬប្រឆាំងពួកវា គឺត្រូវបានពួកវាសំលាប់ និងចាប់ដាក់គុកទាំង អស់ ដូចជាករណីបាញ់សំលាប់អ្នកកាសែតលោកធន់-ប៊ុនលី បាញ់សំលាប់ លោកឃឹមសំបូរនិងកូនប្រុស.....ចាប់ លោកដាំសិទ្ធិ និងចាប់លោក ហង្ស-ចក្រាដាក់គុក និងករណីចាប់លោកវីរៈបុរសម៉ម-សុណង់ដូដាក់គុក ជាង២០ឆ្នាំ.....។ល។និង។ល។ លើសពីនេះទៅអាមេក្បត់ជាតិ**ហ៊ុន-សែន** បានចំណាយលុយបង្កើតសារពត៌មាន និងវិទ្យុជាតិនិយមក្លែងក្លាយនៅ ក្រៅប្រទេសជាច្រើនរាប់មិនអស់ ដើម្បីបោកប្រាស់ខ្មែរនៅក្រៅប្រទេស អោយលង់លក់នឹងនយោបាយក្បត់ជាតិរំលាយពូជសាសន៍ខ្មែររបស់ពួកវា, យល់ច្រឡំព្រឹត្តិការណ៍នាំអោយបែកបាក់ផ្ទៃក្នុងជាតិ ហើយមានខ្មែរក្រៅ ប្រទេសមួយចំនួនថែមទាំងចាញ់បោកពួកវារហូតដល់ចំណាយលុយរាប់ម៉ឺន ដុល្លារហារដ្ឋអាមេរិកទៅជួយវិទ្យុក្លែងក្លាយអស់ទាំងនោះទៀតផង!។

៥-នយោបាយឈ្នះឈ្នះលើពួកសិល្បៈករ៖

សុភាសិតបុរាណខ្មែរចែងថា៖ «**វប្បធម៌រលំ ជាតិរលាយ!**

វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន!»។ ជាការពិតណាស់វប្បធម៌គឺ ជាសរសរទ្រូងទ្រូងអាយុជីវិតជាតិអោយរឹងមាំ និងជាព្រលឹងជាតិដែលមិន អាចបាត់បង់បានឡើយ ចំណែកឯសិល្បៈករគឺជាអ្នកទ្រទ្រង់វប្បធម៌អោយ រុងរឿងចំរុងចំរើន ប៉ុន្តែគួរអោយស្តាយនៅក្រោមការគ្រប់គ្រងរបស់រដ្ឋា ភិបាលអាយ៉ងយួនដឹកនាំដោយអាសត្វនរក**ហ៊ុន-សែន** បានជាន់ឈ្លីពួក សិល្បៈករខ្មែរ ធ្វើជាឧបករណ៍បំរើតណ្ហាររបស់វា និងក្រុមគ្រូសារវា ហើយបើសិល្បៈករណាមួយមិនយល់ព្រមកំដរតណ្ហារពួកវា គឺត្រូវបានពួកវា សំលាប់ ចាប់បង្ខំ និងប្រើមធ្យោបាយកៀបសង្កត់ផ្សេងៗរហូតដល់តែ ក្លាយជាឧបករណ៍បំរើតណ្ហាររបស់ពួកវា ហើយនៅពេលពួកវាសប្បាយ ឆ្អែតឆ្អន់ស្តប់ស្តល់ហើយ ពួកវាតែងតែសំលាប់ចោល ឬបំផ្លាញចោល តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។

_អាមេយាតករឆ្លូតលីលា **ហ៊ុនសែន** បានរំលោភអ្នកស្រី **ពិសិដ្ឋពលិការ** សប្បាយឆ្អែតឆ្អន់ហើយ បានរួមគំនិត ជាមួយប្រពន្ធវា បាញ់សំលាប់អ្នកស្រី**ពិសិដ្ឋពលិការ** ដើម្បីបំបិទភស្តុតាង ធ្វើអោយអ្នកស្រីលាចាកលោក ចោលកូនជាទីស្រឡាញ់ និងស្វាមីកំណត់របស់អ្នកស្រី យ៉ាងអណោចអធម។

_កូនបង្កើតរបស់អាមេយាតករ **ហ៊ុន-សែន** ឈ្មោះ **មហាឧកញ៉ាហ៊ុនតូ** បានរំលោភកញ្ញា**ទូច-ស្រីនិច** យ៉ាង សប្បាយឆ្អែតឆ្អន់ស្តប់ស្តល់រួចហើយ ក៏បាញ់សំលាប់ កញ្ញា**ទូច-ស្រីនិច** ទាំងម៉ែទាំងកូនដើម្បីបំបិទភស្តុតាង ធ្វើអោយនាងធ្លាក់ខ្លួនពិការរហូតមកដល់បច្ចុប្បន្ននេះ។



ក្រៅពីនេះ នៅមានសិល្បៈករ តារាភាពយន្ត និងតារាចំរៀងជា ច្រើននាក់ទៀត ត្រូវបានអាមេរិកាករឆ្លងលីលាហ្វីន-សែន និងកូនប្រុសវា ឈ្មោះហ្វីន-តូ យកទៅរំលោភ និងសំលាប់ជាហូរហែរឥតដាច់ឡើយ ដោយពួកវាចាត់ទុកពួកសិល្បករ ជាឧបករណ៍បំរើតណ្ហារការសប្បាយ របស់វា និងកូនប្រុសវាតែប៉ុណ្ណោះ។

ទាំងនេះហើយជាហេតុធ្វើអោយវប្បធម៌ខ្មែរដួលរលំ រលត់រលាយ ស្ទើរធាត់រូបស្ទើរគ្រប់វិស័យដូចជា ខ្សែភាពយន្ត ល្ខោន យីកេរ អាប៊ែ របាំបុរាណ ភ្លេងបុរាណ ចំរៀងកំណាព្យ និងប្រពៃណីទំនៀមទំលាប់ វប្បធម៌បុរាណ.....។ល។និង។ល។

៦-នយោបាយឈ្នះឈ្នះខាងសាសនា៖

ក្រោយពីការឈ្លានពាន និងកាប់កាប់របស់យួនកុម្មុយនីស្តនៅ ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្នមក យួនបានបង្កើតសង្ឃ**៧មករា**ដែល មានអាមេរិកាករ**ទេព-វង្ស** ធ្វើជាសម្តេចសង្ឃ និងបានតែងតាំងអា ប្រមឹក**នន់-ជើង** ធ្វើជាសម្តេចសង្ឃដើម្បីប្រតិបត្តិ**ធម៌៧មករា** និងបង្ខំ អោយព្រះសង្ឃព្រះពុទ្ធសាសនាទូទាំងប្រទេសខ្មែរសូត្រ**ធម៌៧មករា**តាមពួកវា អោយចាំមាត់ដូចសត្វសេក។ មូលហេតុដែលយួនកុម្មុយនីស្តយកសាសនា របស់ខ្មែរធ្វើជាឧបករណ៍បំរើ**មនោគមវិជ្ជាចក្រពត្តិនិយម**របស់វាគឺដោយសារ តែវាអនុវត្តតាមបណ្តាំរបស់**ទ្រៀង-មិញយ៉ាង** ដែលមុនស្លាប់បានផ្តាំថា៖

«បើចង់លេបទឹកដីខ្មែរអោយបានជាស្ថាពរ និងរំលាយជាតិសាសន៍អោយ បានទាំងស្រុងនោះ លុះត្រាតែចាប់សាសនា និងស្តេចខ្មែរអោយបាននៅ ក្នុងដៃ បើមិនអញ្ចឹងទេ គឺផែនការរំលាយជាតិសាសន៍ខ្មែរ និងលេបទឹក ដីខ្មែរនឹងត្រូវបរាជ័យ ព្រោះថាចំណុចខ្សោយរបស់ជាតិខ្មែរគឺស្ថិតនៅលើ

សាសនា និងស្តេច។ សូមបញ្ជាក់ថានៅសម័យឧត្តុង្គក្នុងរជ្ជកាល**អង្គម៉ី** (១៨៣៤គ.ស.-១៨៤០គ.ស.) ប្រទេសខ្មែរបានស្ថិតនៅក្រោមអាណានិគមយួនផ្តាច់មុខ ក្រោមការគ្រប់គ្រងត្រួតត្រាដោយផ្ទាល់របស់មេទ័ពយួនឈ្មោះ**ទ្រៀង-មិញយ៉ាង** ដែលបានអនុវត្តនយោបាយរំលាយពូជជាតិសាសន៍ខ្មែរ សំលាប់ជនជាតិខ្មែរតាមអំពើចិត្ត ហើយជនជាតិខ្មែរសម័យនោះបានក្លាយទៅជាទាសកររបស់យួន ដឹងតែពីធ្វើការតាំងពីព្រឹកដល់ល្ងាច ហូបចុកមិនគ្រប់គ្រប់ និងដឹកទឹកលាមក ថែមទាំងត្រូវបានយួនយកទៅសំលាប់ និងធ្វើទារុណកម្មជារៀងរាល់ថ្ងៃ មិនខុសពីរបបខ្មែរក្រហមដែលបង្កើតឡើងដោយ**លោកហ្វ-ជីមិញ**នោះទេ។ ចំពោះរចនាសម្ព័ន្ធ និងអង្គការចាត់តាំងរដ្ឋបាលវិញគឺយួនកាន់ទាំងអស់តាំងពីតំណែងមេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត រហូតដល់ថ្នាក់អគ្គមហាសេនាបតី(នាយករដ្ឋមន្ត្រី) និងស្តេចផែនដីផងដែរ។ ចំពោះផ្នែកវប្បធម៌សាសនាវិញ គឺយួនតំរូវអោយប្រជាជនខ្មែរទាំងអស់ស្លៀកពាក់បែបយួន និយាយភាសាយួន និងកាន់ទំនៀមទំលាប់យួន ហើយសូម្បីតែព្រះសង្ឃព្រះពុទ្ធសាសនាក៏ត្រូវបានតំរូវអោយស្លៀកពាក់តាមយួនដែរ។ ទីបំផុតលោក**ទ្រៀងមិញយ៉ាង** បានយល់ថាអ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងកណ្តាប់ដៃរបស់គាត់ទៅហើយនោះ **លោកទ្រៀងមិញយ៉ាង**ក៏បានកំទេចវត្តអារាមព្រះពុទ្ធសាសនា ធ្វើគត់ព្រះសង្ឃ និងចាប់ស្តេចអង្គម៉ី ព្រមទាំងរាជវង្សានុវង្សខ្មែរទាំងអស់យកទៅស្រុកយួន។ ហេតុផលអស់ទាំងនេះបានញ៉ាំងអោយប្រជាជនខ្មែរទូទាំងប្រទេស ងើបឡើងបះបោរសំលាប់យួនគ្រប់ទីកន្លែង។ ទីបំផុតកងទ័ពយួនជំរុញសន្លឹកសន្លាប់ត្រូវបានបរាជ័យទាំងស្រុង និងត្រូវបានបង្ខំចិត្តដកកងទ័ពសេសសល់ទៅស្រុកយួនវិញ។ ការបរាជ័យជំគួរអោយអាម៉ាស់បែបនេះ ធ្វើអោយ**លោកទ្រៀង-មិញយ៉ាង** ដែលមានតួនាទីត្រួតត្រាមើលការខុសត្រូវប្រទេសខ្មែរ(**ដូចលោកឡេ-ដឹកថ**

ត្រួតត្រាមើលការខុសត្រូវប្រទេសខ្មែរនៅឆ្នាំ១៩៧៩-១៩៨៩) ឈឺចិត្តយ៉ាងខ្លាំងរហូតដល់ក្អួតឈាមស្លាប់នៅក្នុងទឹកដីខ្មែរ ហើយត្រូវរកងទ័ពយួនសែងយកទៅធ្វើបុណ្យនៅស្រុកយួនវិញ។ សូមបញ្ជាក់ថាប្រជាជនខ្មែរនៅចក្រភពខ្មែរសម័យអង្គរមានចំនួនជាង១០លាននាក់ស្មើនឹងប្រជាជនចិនដែរ ប៉ុន្តែត្រូវបានសង្គ្រាមស៊ីវិល ចោរហារយសៀមនិងយួនប្រើល្បិចសំលាប់ជាបន្តបន្ទាប់រហូតមកដល់រជ្ជកាលអង្គម៉ី ប្រជាជនខ្មែរនៅសល់មិនដល់មួយលាននាក់ផង ហើយត្រូវបានយួន និងសៀមយកធ្វើជាទាសករ ធ្វើជាទាសីក និងសំលាប់រង្គាលយ៉ាងសាហាវព្រៃផ្សៃនៅក្នុងព្រឹត្តិការណ៍សង្គ្រាមសៀមយួននៅសម័យអង្គចន្ទី និងអង្គម៉ី ហើយពេលនោះទឹកដីខ្មែរក៏បានបាត់បង់ចេញពីផែនទីពិភពលោកដែរ ដោយសារការចែកគ្នារវាងយួននិងសៀម។ ប៉ុន្តែដោយសារតែកំហឹងឈឺចាប់នឹងយួនដែលកំទេចសាសនា និងស្តេចនោះ ធ្វើអោយប្រជាជនខ្មែរមិនដល់មួយលាននាក់ផងនោះ ងើបឡើងបះបោរវាយកំទេចកងទ័ពយួនស្លាប់អស់រាប់លាននាក់ និងរំដោះទឹកដីខ្មែរចេញពីកណ្តាប់ដៃយួនយ៉ាងងាយជាងប្រែបាតដៃទៅទៀត។

ហេតុដូច្នេះបានជាមកដល់សម័យក្រោយនេះ នៅពេលយួនបានឈ្លានពានត្រួតត្រាស្រុកខ្មែរពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលក្រុងហាណូយបានរកគ្រប់មធ្យោបាយកៀងស្តេចនរោត្តមសីហានុចូលស្រុកខ្មែរវិញរហូតទាល់តែបានសំរេច។ សូមបញ្ជាក់ថា**របបកុម្មុយនីស្តស្អប់ស្តេច និងសាសនាខ្លាំងណាស់ដែលពួកគេចាត់ទុកសាសនា និងស្តេចជាពពួកព្រួនសង្គម ជាមេរោគបាក់តេរីស្ទឹងខ្វែងរបស់ពួកគេ! តើមូលហេតុអ្វីបានជាយួនកុម្មុយនីស្តព្យាយាមយកស្តេចមកសោយរាជ្យ និងបង្កើតសង្ឃ៧មករាយ៉ាងនេះ? ក៏ពីព្រោះតែដើម្បីចាប់ចំណុចខ្សោយរបស់ជាតិខ្មែរដែលស្ថិតនៅលើសាសនា និងស្តេច! បើចាប់សាសនា និងស្តេចបានហើយនោះ ទោះបីជាយួនប្រើអាមេយាតករក្បត់ជាតិហ៊ុន-សែន សំលាប់**

ខ្មែរអស់ទូទាំងប្រទេស ក៏ប្រជាជនខ្មែរមិនហ៊ានងើបឡើងបះបោរប្រឆាំងនឹងយួន ដើម្បីដោះជាតិខ្មែរឡើយ!។

ដោយសារមូលហេតុនេះហើយ ទើបព្រះសង្ឃព្រះពុទ្ធសាសនា ខ្មែរជាច្រើន បានងើបឡើងបះបោរប្រឆាំងនឹងយួន ជាពិសេសនៅក្នុង ព្រឹត្តិការណ៍មហាបាតុកម្មមហាជននៅខែសីហា-កញ្ញាឆ្នាំ១៩៩៨ តែត្រូវ បានទាហានរបស់យួនបាញ់កំទេចចោលជាមួយប្រជាជនខ្មែរនៅខែកញ្ញាឆ្នាំ ១៩៩៨។ ចំពោះរាល់ព្រះសង្ឃអង្គណាដែលមិនចេះសូត្រធម៌៧មករាដូចអាមេ យាតករ ទេព-វង្សនិងអាប្រមឹក នន់-ង៉ែត នោះ ត្រូវបានរដ្ឋាភិបាលអាយ៉ង យួន បាញ់សំលាប់ចោល និងចាប់ដាក់គុកជាបន្តបន្ទាប់គ្មានត្រាប្រណី ឡើយដូចជាករណី៖

| | |
|--|--|
| | <p>_ការបាញ់សំលាប់ព្រះតេជព្រះគុណ សំ-ប៊ុនធឿន ជាព្រះសង្ឃព្រះពុទ្ធសាសនា ដែលមិនបានផ្សព្វផ្សាយ ធម៌៧មករា ចេញពីសម្តេចយាតករ ទេព-វង្ស និងអាប្រមឹកនន់-ង៉ែត។</p> |
|--|--|

_ចាប់ព្រះតេជគុណទឹម-សាខន ផ្សឹក និង ដាក់គុកនៅស្រុកយួន។

_លើសពីនេះទៅទៀត គណបក្សប្រជាជន និងមេក្សត់ជាតិឆ្លុតលីលា ហ៊ុន-សែន បានបង្កើតគូអង្គសង្ឃទូលរាជា បោកលុយខ្មែរក្រៅប្រទេស រាប់មិនអស់ ដូចជាយកដុំថ្មីទៅលក់អោយខ្មែរក្រៅប្រទេសក្នុងតំលៃរាប់ ម៉ឺនដុល្លារ រួចប្រូប្រាជ្ញកុហកថាទុករយៈពេលពីរ ឬបីឆ្នាំ នឹងក្លាយទៅជា ពេជ្យ រួចហើយអាសុខ-អានបានយកឡានទៅដឹកលុយនោះទុក។

ដូច្នេះមកដល់ពេលនេះអ្នកនយោបាយខ្មែរត្រូវចេះកែផ្ទៃព្រឹត្តិការណ៍ តាមកាលៈទេសៈ កុំរឹងទទឹងពេក ហើយក៏កុំជឿជាក់លើដានប្រវត្តិសាស្ត្រ

ខ្មែរជំនាន់អតីតកាលទាំងស្រុងដែរ! មានន័យថាចេះប្រែប្រួលតាមពេលវេលា និងសភាពការណ៍ជុំវិញពិភពលោក ស្គាល់អោយច្បាស់ពីមហិច្ឆិតារបស់ ប្រទេសមហាអំណាច និងបែងចែកពេលវេលាដែលត្រូវដោះជាតិអោយ បានត្រឹមត្រូវតាមក្បួនយុទ្ធសាស្ត្រ ទើបរកកត្តាឈ្នះឃើញ!។

៧-នយោបាយឈ្នះឈ្នះខាងព្រៃឈើ៖

ព្រៃឈើ គឺជាកត្តាដ៏មានសារៈសំខាន់សំរាប់បរិស្ថាននៅ ប្រទេសកម្ពុជា ជាប្រភពជំរកនិងចំណីអាហារមនុស្សសត្វគ្រប់ប្រភេទជា កត្តាទាក់ទាញទឹកភ្លៀង ជួយមិនអោយមានទឹកជំនន់ និងគ្រោះរាំងស្ងួត ជា ឱស្សន្តព្យាបាលជំងឺឈឺ ជាប្រភពផ្តល់អុកស៊ីសែន ជាកត្តាទាក់ទាញភ្ញៀវ ទេសចរណ៍។ ដូច្នេះដើម្បីរំលាយពូជសាសន៍ខ្មែរ គឺយួនត្រូវតែកំទេច ប្រភពសេដ្ឋកិច្ចខ្មែរ ហើយដើម្បីកំទេចប្រភពសេដ្ឋកិច្ចខ្មែរនោះយួនត្រូវ តែកំទេចព្រៃឈើខ្មែរ ធ្វើអោយប្រទេសខ្មែរជួបប្រទះទឹកជំនន់គ្រោះរាំង ស្ងួត ធ្វើអោយខាតបង់ថវិការយ៉ាងច្រើនឥតគណនាក្នុងផ្នែកខាងកសិកម្មនិង ឧស្សាហកម្ម ព្រមទាំងទេសចរណ៍ផលដែរ។ ដោយសារមូលហេតុអស់ ទាំងនេះ ទើបធ្វើអោយយួនព្យាយាមបំផ្លិចបំផ្លាញព្រៃឈើប្រទេសខ្មែរនិង បាញ់សំលាប់ដល់សកម្មជនការពារព្រៃឈើខ្មែរ ដូចជាករណី៖



—សំលាប់លោកវិរៈជនឈុត-រុទ្ធី ដែលជាអ្នកស្នេហាជាតិដែល ការពារសម្បត្តិធម្មជាតិព្រៃឈើ ត្រូវបានមេឃាតករ ហ៊ុន-សែន បានបាញ់សំលាប់លោកស្លាប់ យ៉ាងអណោចអធមនៅកណ្តាល ព្រៃរហោស្ថាននាខេត្តកោះកុង នៅថ្ងៃទី២៦ ខែមេសាឆ្នាំ២០១២។

ឯកសាររបស់ Global Witness <<ប្រទេស
កម្ពុជាជាប្រទេសសំរាប់លក់>> ៖ អាមេក្រង់
ជាតិឃាតករហ៊ុន-សែន បានព្រមថា៖ <<បើ
ការពារព្រៃឈើមិនបានទេ វានឹងកាត់
របស់វាក្រវាត់ចោល>>។ ទីបំផុត
នយោបាយឈ្នះឈ្នះរបស់អាមេឃាតករ
ក្រុងជាតិ ហ៊ុន-សែន បានសំរេចមែនគឺវា
ការពារព្រៃឈើខ្មែរតាំងព្រៃឈើខ្មែរមាន



ចំនួនជាង ៧៣%នៃផ្ទៃប្រទេស រហូតមកនៅត្រឹម២៨%នៃផ្ទៃប្រទេស
ហើយក៏នៅតែក្រុមគ្រួសារបក្សពួកវាកាប់បន្តអោយហិនហោចទៅទៀត។
ធ្វើអោយព្រៃឈើប្រទេសខ្មែរ និងសត្វព្រៃខ្មែរឈានទៅរកភាពវិនាសផុតពូជ
ហើយសេដ្ឋកិច្ចខ្មែរធ្លាក់ទៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរជាទីបំផុត។

ទាំងនេះហើយជានយោបាយឈ្នះឈ្នះខាងព្រៃឈើរបស់អាជ្ញា
មហាកង្វាក់ស្តេចចោរហ៊ុន-សែន។

៨-នយោបាយឈ្នះលើប្រជាជនខ្មែរ៖

យួនកុម្មុយនីស្ទ បានបញ្ជាអោយអាមេឃាតករក្រុងជាតិអាយ៉ង
យួនហ៊ុន-សែន បង្កើតផែនការ<<ក-៥>> កែណ្ណប្រមូលប្រជាជនខ្មែរយក
ទៅជាន់មីន ជាន់អន្ទាក់ ស្លាប់លើសមរក្ខមិមុខ និងស្លាប់ដោយសារជំងឺ
អស់រាប់សែននាក់ គឺគ្រាន់តែដើម្បី៖

- +បំបាត់ពូជសាសន៍សាសន៍ខ្មែរ
- +កាប់ព្រៃឈើ និងប្រមូលធនធានធម្មជាតិខ្មែរយកទៅស្រុកយួន
- +បើកផ្លូវវាយលុយឈ្នានពានប្រទេសថៃឡង់



_អាមេយាតករហ៊ិន-សែន
បានប្រើភ្នែកកម្មប្រឆាំងនឹង
ពលរដ្ឋស៊ីវិលខ្មែរដោយប្រើគ្រប់
បែកដៃវាយប្រហារទៅលើប្រជា
ជនខ្មែរធ្វើអោយស្លាប់គរជើងគ្នា
នៅមុខអតីតរដ្ឋសភានៅថ្ងៃទី
៣០ខែមីនាឆ្នាំ១៩៩៧។

_អាមេយាតករក្បត់ជាតិហ៊ិន-សែន បានសំលាប់រង្គាលបាតុករស៊ីវិលខ្មែរ
អស់រាប់ពាន់អ្នកនៅខែកញ្ញាឆ្នាំ១៩៩៨។



_អាមេយាតករក្បត់ជាតិហ៊ិន-សែន អាយ៉ងយួនបានប្តូរដីធ្លីពីប្រជាពលរដ្ឋ
ខ្មែរ ដូចជាប្តូរដីធ្លីនៅដីក្រហម បឹងកក់ បុរីកីឡា និងស្ទើរគ្រប់
ខេត្តក្រុងដោយប្រើចុងកាណុងបាញ់សំលាប់ម្ចាស់ដីនិងចាប់ម្ចាស់ដីដាក់គុក។

_នយោបាយឈ្នះឈ្នះរបស់អាមេយាតករក្បត់ជាតិហ៊ិន-សែនបានធ្វើអោយ
ប្រជាជនអត់ឃ្លានធ្វើចំណាកស្រុកទៅធ្វើទាសករគេនៅក្រៅប្រទេស។

_បង្ក្រាបបាតុកម្មនៅឆ្នាំ១៩៩៨ សំលាប់ប្រជាជនខ្មែរអស់រាប់ពាន់នាក់
ដោយសារតែប្រជាពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលរបស់គ.ជ.ប។

_សំលាប់លោកជា-វិជ្ជា និងសកម្មជនបក្សប្រឆាំងអស់ជាច្រើន។



_ប្រើល្បិចឆក់ខ្សែភ្លើងស្លាប់គរជើងគ្នានៅលើស្ពានកោះពេចអស់រាប់ពាន់អ្នក
រយហើយវាក៏ទេចស្ពានកោះពេជ្ឈចោលដើម្បីបំបិទតំរុយភស្តុតាង។



ទាំងនេះហើយគឺជានយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហា
ប្បន់ដីស្តេចចោរ ហ៊ុន-សែន ជាបិតាក្បត់ជាតិយាតករឆ្លូតលីលា ឆ្កែ
កញ្ឆុះយួន។

សូមបញ្ជាក់ថាលោកបារ៉ាក់-អូបាម៉ា គឺគាត់ឈ្នះមិនត្រឹមតែសហ
រដ្ឋអាមេរិកទេ តែឈ្នះទូទាំងពិភពលោក, ហើយប្រជាជាតិសហ
រដ្ឋអាមេរិកក៏ឈ្នះ ចំណែកឯបក្សប្រឆាំងក៏ឈ្នះ គឺជាឈ្នះទាំងអស់គ្នា
រួមគ្នាកសាងសហរដ្ឋអោយចម្រើនរុងរឿងលើពិភពលោក។ ចំណែកសម្តេច
អគ្គមហាប្បន់ដីស្តេចចោរ ហ៊ុន-សែន វិញ គឺវាឈ្នះក៏ពិតមែន ប៉ុន្តែ
ប្រជាជាតិខ្មែរទាំងអស់ជាអ្នកចាញ់ បក្សប្រឆាំងក៏ចាញ់ ចំណែក

ឯប្រជាជនខ្មែរវិញ ត្រូវបានអាមេរិកករហ៊ុនសែន សំលាប់ ចាប់ដាក់
គុក និងប្លន់ដីផ្លូវស្រែចំការអំពើចិត្ត។

**តើនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាប្លន់ដីស្តេច
ចោរហ៊ុនសែន នឹងឈ្នះដល់ណាទៀត? ឬមួយក៏វាឈ្នះ
ដល់តែដូចលោកសាដាំហូសេន និងលោកមូម៉ាហ្គាដាហ្វី?**

នៅពេលឆាប់ខាងមុខនេះ លទ្ធផលនយោបាយឈ្នះ
ឈ្នះរបស់សម្តេចអគ្គមហាប្លន់ដីស្តេចចោរហ៊ុន-សែន នឹងដឹងជាក់
ច្បាស់ជាមិនខាន ថាតើនឹងដូចសាដាំហូសេន ឬហ្គាដាហ្វីនោះ!

ធ្វើនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២

ដោយលោក **ហ៊ុន-ស៊ី**